



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦

គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គភាពទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៤ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)៣១ ៩៣៥ ០៨ ០៨
លេខទូរស័ព្ទ: (៨៥៥)៣១ ៦២៥ ០៧ ០៧



អ៊ីម៉ែល:
ir@ppwsa.com.kh




ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២២	ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	ឆ្នាំ២០២៤ (បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្មសរុប (ពាន់រៀល)		៣.៥២៥.២៨៤.៩៩១	៣.៤៤៦.១៦៣.៣០៣	៣.២៧៩.១៦៥.២៨១
បំណុលសរុប (ពាន់រៀល)		២.០១៨.៣៧២.១៣៧	១.៩៦៧.១៤៥.៨៩៦	១.៩០៦.៥៤៧.៩៤១
មូលធនសរុប (ពាន់រៀល)		១.៥០៦.៩១២.៨៥៤	១.៤៧៩.០១៧.៤០៧	១.៣៧២.៦១៧.៣៤០
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	ត្រីមាសទី១ ឆ្នាំ២០២៤
ចំណូលសរុប (ពាន់រៀល)		៩៦.២៥៩.០៨១	៨២.៦២២.៨៧១	១០៦.៨១១.៥១៣
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)		៣៤.៩១៩.៧៨៣	២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)		២៧.៨៩៥.៤៤៧	២២.៦៩៥.៤៣០	៥២.០៩២.៤២៩
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)		២៧.៨៩៥.៤៤៧	២២.៦៩៥.៤៣០	៥២.០៩២.៤២៩
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២២	ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	ឆ្នាំ២០២៤ (បានរាយការណ៍ឡើងវិញ)
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	០,២២	០,២៥	០,៣៨
	អនុបាតចរន្តលឿន (ចំនួនដង)	០,១២	០,១៤	០,១៨
		ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ)	ត្រីមាសទី១ ឆ្នាំ២០២៤
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	០,៨០	០,៦៩	១,៦៣
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	១,៨៧	១,៦៤	៣,៦៧
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៣៥,៦៧	២៩,១៧	៤២,៣៣
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	២៨,៩៨	២៧,៤៧	៤៨,៧៧
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ (រៀល)	៣២០,៧៤	២៦០,៩៥	៥៩៨,៩៥
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៧,៤៥	៥,០៥	២៤,៥៥

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាញនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ហង់ ជួន ថាន់
 រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ុន សាកាន
 ប្រតិភូរាជរដ្ឋាភិបាល
 និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ុន ថាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឆាយ ទីរៈ
 អភិបាលរង
 នៃគណៈអភិបាលរាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក សុខ ណារ៉េត
 តំណាងនិយោជិត
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណាំ ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឡឹក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ហង់ ជួន ធីន

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

ជូនចំពោះម្ចាស់ភាគហ៊ុនទាំងអស់ជាតិគោរព រាប់អាន!!!

តាងនាមឱក្រមប្រឹក្សាភិបាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្ញុំមានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសម្ចាស់ភាគហ៊ុនទាំងអស់អំពីលទ្ធផលប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍របស់ រ.ទ.ស.ភ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

ក្នុងបរិបទដែលផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរីកចម្រើនរាល់ថ្ងៃ តម្រូវការទឹកស្អាតក៏កើនឡើងជាបន្តបន្ទាប់ដែរ។ បរិយាកាសអាជីវកម្មកាន់តែមមាញឹក រ.ទ.ស.ភ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ គម្លាត គណនេយ្យភាព និងប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីធានាថា អង្គភាពអាចបំពេញបេសកកម្មសាធារណៈរបស់ខ្លួនបាន ប្រកបដោយចីរភាព និងបង្កើតតម្លៃជូនម្ចាស់ភាគហ៊ុនក្នុងរយៈពេលវែង។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ រ.ទ.ស.ភ បានបន្តផ្ដោតលើយុទ្ធសាស្ត្រសំខាន់ចំនួន៤៖

១. ពង្រឹងអភិបាលកិច្ច និងគណនេយ្យភាព

ក្រុមប្រឹក្សាភិបាលបានកំណត់ការពង្រឹងអភិបាលកិច្ចជាអាទិភាពចម្បង ដោយផ្អែកលើការពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ ការវាស់វែងលទ្ធផលការងារ និងការទទួលខុសត្រូវគ្រប់កម្រិត។

យើងជឿជាក់ថា អភិបាលកិច្ចល្អ គឺជាមូលដ្ឋានសម្រាប់ការស្ដារ និងរក្សាទំនុកចិត្តរបស់ម្ចាស់ភាគហ៊ុន អតិថិជន សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

២. កាត់បន្ថយអត្រាទឹកគ្មានចំណូល (NRW)

ការគ្រប់គ្រង និងកាត់បន្ថយអត្រាទឹកគ្មានចំណូល នៅតែជាសូចនាករយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ រ.ទ.ស.ភ។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ អង្គភាពសម្រេចបានអត្រាទឹកគ្មានចំណូល ២៤,៦៣% ថយចុះពី២៥,៥៥% នៅដំណាច់ឆ្នាំ២០២៥។

ទោះបីជាមានវឌ្ឍនភាពជាវិជ្ជមានក៏ដោយ ក្រុមប្រឹក្សាភិបាលយល់ឃើញថា អត្រានេះនៅតែខ្ពស់ជាងកម្រិតដែល អង្គភាពគួរសម្រេចបាន។ ដូច្នេះ រ.ទ.ស.ភ នឹងបន្តពង្រឹងការគ្រប់គ្រងអនុតំបន់ឯករាជ្យ (DMA) ការរកឃើញទឹកធ្លាយ ការផ្លាស់ប្តូរបំពង់ចាស់ និងបំពង់ដែលត្រូវបានកប់ជ្រៅក្រោមដី និងការពង្រឹងការគ្រប់គ្រងផ្នែកពាណិជ្ជកម្ម ដើម្បីកាត់បន្ថយ ការបាត់បង់ទឹកឱ្យបានជាអតិបរមា។

៣. ពង្រឹងការគ្រប់គ្រងទ្រព្យសកម្ម

ក្រុមប្រឹក្សាភិបាលចាត់ទុកថា ទ្រព្យសកម្មរបស់ រ.ទ.ស.ភ គឺជាទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃ ដែលត្រូវការការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងចក្ខុវិស័យរយៈពេលវែង។ ក្នុងន័យនេះ អង្គភាពកំពុងជំរុញការរៀបចំបញ្ជីទ្រព្យសកម្មឱ្យមានភាពពេញលេញ។ ការវាយតម្លៃស្ថានភាពបរិក្ខារ ការរៀបចំផែនការថែទាំបង្ការ (Preventive Maintenance) និងការវិនិយោគផ្លាស់ប្តូរទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់។ ការពង្រឹងការគ្រប់គ្រងទ្រព្យសកម្មនឹងជួយបង្កើនភាពជឿជាក់នៃប្រព័ន្ធផ្គត់ផ្គង់ទឹក កាត់បន្ថយចំណាយជួសជុលបន្ទាន់ និងធានាបាននូវនិរន្តរភាពសេវាកម្មក្នុងរយៈពេលវែង។

៤. ពង្រឹងតម្លាភាពហិរញ្ញវត្ថុ និងការបង្ហាញព័ត៌មាន

ក្រុមប្រឹក្សាភិបាលបានកំណត់យ៉ាងច្បាស់ថា ព័ត៌មានហិរញ្ញវត្ថុ និងប្រតិបត្តិការទាំងអស់ ត្រូវមានភាពត្រឹមត្រូវពេញលេញ អាចផ្ទៀងផ្ទាត់បាន និងស្របតាមបទប្បញ្ញត្តិជាធរមាន។ យើងបន្តជំរុញការកែលម្អគុណភាព គណនេយ្យភាព ការរាយការណ៍ហិរញ្ញវត្ថុ និងការបង្ហាញព័ត៌មានជាសាធារណៈ ដើម្បីធានាថាម្ចាស់ភាគហ៊ុន និងភាគីពាក់ព័ន្ធទទួលបានព័ត៌មានដែលមានភាពត្រឹមត្រូវ និងទាន់ពេលវេលា។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា តម្លាភាព និងសុចរិតភាពក្នុងការរាយការណ៍ គឺជាគ្រឹះនៃទំនុកចិត្ត និងជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លៃរបស់អង្គភាពក្នុងរយៈពេលវែង។

សេចក្តីថ្លែងអំណរគុណ

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងអាណាព្យាបាល ម្ចាស់ភាគហ៊ុន អតិថិជន សាធារណជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងបុគ្គលិកទាំងអស់ ដែលបានបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រចំពោះ រ.ទ.ស.ភ ។

យើងប្តេជ្ញាបន្តអនុវត្តកំណែទម្រង់ ដោយផ្អែកលើគោលការណ៍ “អភិបាលកិច្ចល្អ ប្រសិទ្ធភាពខ្ពស់ តម្លាភាពពេញលេញ និងគណនេយ្យភាពច្បាស់លាស់” ដើម្បីធានាថា រ.ទ.ស.ភ នឹងក្លាយជាស្ថាប័នទឹកស្អាតឈានមុខគេ ដែលផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ជូនប្រជាពលរដ្ឋ និងបង្កើតតម្លៃជូនម្ចាស់ភាគហ៊ុន និងសង្គមជាតិជាបន្តបន្ទាប់។

ថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦



ឯក សុខចាន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	២
ខ- ចេនាសម្ព័ន្ធចំណូល	៤
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៥
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៧
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៧
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១១
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១២
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១២
ង- ផលប៉ះពាល់នៃអតិផរណា	១៣
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៣
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៣
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៤

ឧបសម្ព័ន្ធ១ ៖ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
និងរបាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម អ៊ុន សារាន** ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងៗ ត្រូវបង្ហាញទេ។

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ មានដូចក្នុងតារាងខាងក្រោម៖

រោងចក្រផលិតទឹកស្អាត	ប្រភពទឹក	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
ភូមិព្រែក	ទន្លេសាប	១២.៦៥៥.៥០០	១២.១៩៤.៣៤៤	៩៦
ជ្រោយចង្វារ	ទន្លេមេគង្គលើ	១១.០៥៤.៦០០	១០.៧៣៩.៣៥០	៩៧
ចំការមន	ទន្លេបាសាក់	៤.៦៣២.២០០	៣.៦៥៥.៨៤៨	៧៩
និរោធ	ទន្លេមេគង្គក្រោម	២៣.១១២.០០០	២៤.៥៨១.២៤៨	១០៦
បាក់ខែង	ទន្លេមេគង្គលើ	២៥.៣៣៦.៦០០	២៩.១៧២.៦១២	១១៥
បឹងធំ	បឹងធំ	៣៨១.១០០	៣៩៨.៦៤៦	១០៥
តាខ្មៅ	ទន្លេបាសាក់	៤៥០.០០០	១.៣៩៣.៣៧២	៣១០
ម្តេច	ទំនប់ម្តេច	១២០.១០០	១០៧.៧២៤	៩០
ត្បូងឃ្មុំ	បឹងតាវ៉ាន់	១៦៧.៩០០	១៧២.៥៧៥	១០៣
សរុប		៧៧.៩១០.០០០	៨២.៤១៥.៧១៩	១០៦

➢ ការប្រើប្រាស់វត្ថុធាតុដើម និងអគ្គិសនីក្នុងការផលិតទឹកស្អាតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦៖

បរិយាយ	រោងចក្រផលិតទឹកស្អាត									សរុប
	ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
PAC (គីឡូក្រាម)	១៤០.៤០០	៧៤.៩៧៥	៤៤.៧២៥	២៨៧.៥៧៥	២២៣.៥០០	១៨.៩០០	១២.៣៥០	១.២៧៥	៤.៣៤២	៨០៨.០៤២
អំបិល (គីឡូក្រាម)	០	៤៣.៥០០	១១៥.៣៣៣	០	២៧៥.៨៥០	០	២១.៤០០	០	០	៤៥៦.០៨៣
ក្លរ៉ា (គីឡូក្រាម)	០	៧.២០៣	២០.៨២៩	០	៧៧.៦០៤	០	៧.៣៦១	០	០	១១២.៩៩៧
ក្លរ៉ាស្ទីន (គីឡូក្រាម)	៤៨.៩៥៧	២០.៦៨៨	០	៧១.៧៤១	០	០	០	០	០	១៤១.៣៨៦
ក្លរ៉ាម្យា (គីឡូក្រាម)	០	០	០	០	០	៤.៩២០	០	៧៣២	១.០៩៩	៦.៧៥១
កំប្រ (គីឡូក្រាម)	៨៨.៣៥០	០	១៤.០០០	១៧៧.៥០០	១៤.០០០	១០.៥២៥	០	០	០	៣០៤.៣៧៥
អគ្គិសនី (គីឡូវ៉ាត់ម៉ោង)	៣.៤៦៩.៦១១	៣.០៦០.១១០	៩៧៤.០៣៩	៦.២៦១.៤៥០	៦.៥១២.៧៨០	៩២.៣៥៣	៤១៨.២៦០	៣៣.៧១៥	៦០.៥៤៦	២០.៨៨២.៨៦៤

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	CNDWQS	WHO	រោងចក្រផលិតទឹកស្អាត									បណ្តាញ ចែកចាយ
				ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
ភាពល្អក់	NTU	≤ ៥	≤ ៥	០,៣០	០,១២	០,១៨	០,២៤	០,០៩	០,៥៣	០,០៥	០,២៩	០,៣២	០,២៣
តម្លៃប៉េអាស់	pH	៦,៥ - ៨,៥	៦,៥ - ៨,៥	៧,៦២	៧,៨៧	៧,៧២	៧,៦២	៧,៨៥	៧,៦៣	៧,៥៨	៧,១៤	៧,៥១	៧,៧៥
ក្លរ៉ាសេរី	mg/l	-	៥	១,៣៥	១,១៥	០,៩៩	១,២៨	១,២២	១,២៩	១,១៧	១,៣៨	១,១៥	០,៤៣
ក្លរ៉ាសរុប	mg/l	-	-	១,៥៨	១,២៥	១,១៦	១,៤៤	១,៣៦	១,៤៤	១,៤១	១,៥១	១,៣៥	០,៥៦
បាក់តេរីកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០
បាក់តេរីអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០


ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (ត)

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



ក.១.៣- លទ្ធផលការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល


ទឹកគ្មានចំណូលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានអត្រាដូចខាងក្រោម៖

- រាជធានីភ្នំពេញ និងក្រុងតាខ្មៅ: ២៦,៧២%
- ខេត្តកំពត រោងចក្រផលិតទឹកស្អាតម្លេច: ១,៣៧%
- ខេត្តត្បូងឃ្មុំ រោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ: ២១,០៧%

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបនិងចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)


ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២២	២០២៣	២០២៤	២០២៥	ត្រីមាសទី១ ឆ្នាំ២០២៦	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ដីវិភាគ	៣៦០.៩៤៨	៣៨១.៧៥២	៣៩៧.៤៧៩	៤១២.៣៣២	៤១៥.៣៧១	៧៧,៨៧៨%
អាជីវកម្ម	៨៣.៨៧៤	៨៩.៧០២	៩៧.២៣៤	១០៧.៤៦៧	១១១.៩១៤	២០,៩៨២%
អង្គភាពរដ្ឋ	៩១៣	៩១៨	៨៤០	៨៥៣	៨៥៧	០,១៦០%
អ្នកលក់ទឹក	៩	៦	៦	៤	៤	០,០០០%
តំណាងចែកចាយ	៥	៣	៣	៤	៤	០,០០០%
Standpipe	១៦	១៤	១៣	៨	៦	០,០០១%
បន្ទប់ជួល	៥.៧៨៩	៥.៧៤៦	៥.៧១៤	៥.៤០៤	៥.២០៣	០,៩៧៥%
សរុប	៤៥១.៥៥៤	៤៧៨.១៤១	៥០១.២៨៩	៥២៦.០៧២	៥៣៣.៣៥៩	

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦: ១.៥៥២ រូប (ស្រី: ២៦០ រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី១ ឆ្នាំ២០២៦		ត្រីមាសទី១ ឆ្នាំ២០២៥		ត្រីមាសទី១ ឆ្នាំ២០២៤	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	៨៣.៤០៧.៦១៥	៨៦,៦៥	៧៥.៩៦២.៥១៧	៩១,៩៤	៩៤.៦៦៣.២៥២	៨៨,៦៣
២	កម្រៃពីការសាងសង់	៣.៩៥៦.៥៦៧	៤,១១	៣.០៩៣.៤០១	៣,៧៤	២.១៩៤.៨២៧	២,០៥
៣	ចំណូលពីការប្តូររូបិយប័ណ្ណ - សុទ្ធ	-	-	-	-	១.០៩០.៦៧០	០,៩៨
៤	ចំណូលផ្សេងៗ	៨.៨៩៤.៨៩៩	៩,២៤	៣.៥៦៦.៩៥៣	៤,៣២	៨.៩០២.៧៦៤	៨,៣៤
	ចំណូលសរុប	៩៦.២៥៩.០៨១		៨២.៦២២.៨៧១		១០៦.៨៥១.៥១៣	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុ

សង្ខេបបណ្តោះអាសន្នសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

និង

របាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
ត្រូវបានផ្តល់ជូនក្នុងឧបសម្ព័ន្ធ ១

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ មានចំណូល៣ប្រភេទធំៗដូចជា ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ចំណូលបានពីសេវាសាងសង់ និង ចំណូលផ្សេងៗ៖

- ចំណូលពីកិច្ចសន្យាជាមួយអតិថិជន រួមមានចំណូលពីការប្រើប្រាស់ប្រភេទដីវិភាគ អាជីវកម្ម ឧស្សាហកម្ម អង្គភាពរដ្ឋ បន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយ អប្បហារវិភាគ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិននឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងពេលនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គភាពបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ ក៏មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៦ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល)	
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	៩៦.២៥៩.០៨១	៨២.៦២២.៨៧១	១៣.៦៣៦.២១០	១៦,៥០%

រ.ទ.ស.ភ មានចំណូលសរុប ៩៦.២៥៩.០៨១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ៨២.៦២២.៨៧១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៣.៦៣៦.២១០.០០០រៀល ស្មើនឹង ១៦,៥០%។ មូលហេតុចម្បងនៃការកើនឡើងចំណូល ដោយសារចំណូលពីកិច្ចសន្យាជាមួយអតិថិជនបានកើនឡើងចំនួន ៧.៤៤៥.០៩៨.០០០រៀល ស្មើនឹង ៩,៨០% រួមទាំងចំណូលផ្សេងៗក៏បានកើនឡើងចំនួន ៥.៣២៧.៩៤៦.០០០រៀល ស្មើនឹង ១៤៩,៣៧% ផងដែរ។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៦ (ពាន់រៀល)	ភាគរយ (បានរាយការណ៍ឡើងវិញ) (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	៨៣.៤០៧.៦១៥	៨៦,៦៥	៧៥.៩៦២.៥១៧	៩១,៩៤
ចំណូលពីសេវាសាងសង់	៣.៩៥៦.៥៦៧	៤,១១	៣.០៩៣.៤០១	៣,៧៤
ចំណូលផ្សេងៗ	៨.៨៩៤.៨៩៩	៩,២៤	៣.៥៦៦.៩៥៣	៤,៣២
ចំណូលសរុប	៩៦.២៥៩.០៨១		៨២.៦២២.៨៧១	

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៦		ត្រីមាសទី១ ឆ្នាំ២០២៥		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ភាគរយ
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	២៨.៣៥២.៧៦៦	២៧.១៧៩.៧៣៩	២៧.១៩១.៨០០	២៦.៤១៩.៩៧៦	១.១៦០.៩៦៦	៧៥៩.៧៦៣	២,៨៨%
អាជីវកម្ម	២៦.៥៨៦.៥៣១	៤៣.៩៧៤.៩៧៨	២៣.៨៤០.៣១៨	៣៨.៨៦៨.៨៧៦	២.៧៤៦.២១៣	៥.១០៦.១០២	១៣,១៤%
គ្រឹះស្ថានសាធារណៈ	២.៣៩៩.៥៦២	៥.៩០១.៨១៥	២.៤៨១.៣៧១	៦.០៧៣.៧៨៨	(៨១.៨០៩)	(១៧១.៩៧៣)	(២,៨៣%)
តំណាងចែកចាយ និងបន្ទប់ជួល	៣.០៨៨.៨៥៥	២.២៣០.០៧៥	៣.១១៤.៨១៥	២.២២០.៤០០	(២៥.៩៦០)	៩.៦៧៥	០,៤៤%

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ២៧.១៧៩.៧៣៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ២៦.៤១៩.៩៧៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៧៥៩.៧៦៣.០០០រៀល ស្មើនឹង ២,៨៨%។ ចំណូលបានកើនឡើងទោះបីជាបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ០,១២ម^៣ (ពី ២៤,៨១ម^៣ មក ២៤,៦៩ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ១២,៩៩ រៀល/ម^៣ (ពី ៩៧១,៦២រៀល/ម^៣ ទៅ ៩៥៨,៦៣រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤៣.៩៧៤.៩៧៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ៣៨.៨៦៨.៨៧៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥.១០៦.១០២.០០០រៀល ស្មើនឹង ១៣,១៤%។ ចំណូលបានកើនឡើងទោះបីជាបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១,១០ម^៣ (ពី ៨៣,៣១ម^៣ មក ៨២,២១ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ២៣,៦៥រៀល/ម^៣ (ពី ១.៦៣០,៣៨រៀល/ម^៣ ទៅ ១.៦៥៤,០៣រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គភាពរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គភាពរដ្ឋចំនួន ៥.៩០១.៨១៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ៦.០៧៣.៧៨៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ថយចុះចំនួន ១៧១.៩៧៣.០០០រៀល ស្មើនឹង ២,៨៣%។ មូលហេតុនៃការថយចុះដោយសារ បរិមាណទឹកក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ៥៦,៨៦ម^៣ (ពី ៩៦០,៦៥ម^៣ មក ៩០៣,៧៩ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ២.២៣០.០៧៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ២.២២០.៤០០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៩.៦៧៥.០០០រៀល ស្មើនឹង ០,៤៤%។ មូលហេតុនៃការកើនឡើងដោយសារ បរិមាណប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ១២,៣៣ម^៣ (ពី ១៨៦,១៧ម^៣ ទៅ ១៩៨,៥០ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមកើនឡើងចំនួន ៩,១២រៀល/ម^៣ (ពី ៧១២,៨៥រៀល/ម^៣ ទៅ ៧២១,៩៧រៀល/ម^៣)។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈក្របខ័ណ្ឌ (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៦ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ) (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៩៦.២៥៩.០៨១	៨២.៦២២.៨៧១	១៣.៦៣៦.២១០	១៦,៥០%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(២០.២២៤.១២៩)	(១៩.៤៤៥.៤៨៧)	(៧៧៨.៦៤២)	៤,០០%
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី	(១៦.៤៤៨.២២៤)	(១៥.១១០.៨៨៨)	(១.៣៣៧.៣៣៦)	៨,៨៥%
ចំណាយថ្លៃភ្លើង	(១១.០០២.៤៨៩)	(១១.២៩៧.៤២៣)	២៩៤.៩៣៤	(២,៦១%)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៤.៥៩២.៦៩៣)	(៣.៩២៣.៧០៥)	(៦៦៨.៩៨៨)	១៧,០៥%
ចំណាយសេវាសាងសង់	(៣.០១៧.៦១២)	(២.៤៩៦.២២៦)	(៥២១.៣៨៦)	២០,៨៩%
ចំណូលហិរញ្ញវត្ថុ	៥.១៩៤.០៥៩	៨.១២៩.២៥៨	(២.៩៣៥.១៩៩)	(៣៦,១១%)
ចំណាយហិរញ្ញវត្ថុ	(៤.៦១០.៤៣៧)	(៤.៧៦៨.២៤៧)	១៥៧,៨១០	(៣,៣១%)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៣៤.៩១៩.៧៨៣	២៧.៤៦១.៨៤៩	៧.៤៥៧.៩៣៤	២៧,១៦%

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៣៤.៩១៩.៧៨៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ២៧.៤៦១.៨៤៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៧.៤៥៧.៩៣៤.០០០រៀល ស្មើនឹង ២៧,១៦% មូលហេតុចម្បងនៃការកើនឡើង ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ ដោយសារចំណូលសរុបបានកើនឡើងចំនួន ១៣.៦៣៦.២១០.០០០រៀល ស្មើនឹង ១៦,៥០% និងចំណាយហិរញ្ញវត្ថុថយចុះចំនួន ១៥៧.៨១០.០០០រៀល ស្មើនឹង ៣,៣១%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៦ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៥ (បានរាយការណ៍ឡើងវិញ) (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	យ	ក - យ	(ក-យ)/យ*១០០
ចំណេញមុនបង់ពន្ធ (ក)	៣៤.៩១៩.៧៨៣	២៧.៤៦១.៨៤៩	៧.៤៥៧.៩៣៤	២៧,១៦%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៧.០២៤.៣៣៦)	(៤.៧៦៦.៤១៩)	(២.២៥៧.៩១៧)	៤៧,៣៧%
ចំណេញក្នុងការិយបរិច្ឆេទ	២៧.៨៩៥.៤៤៧	២២.៦៩៥.៤៣០	៥.២០០.០១៧	២២,៩១%
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២៧.៨៩៥.៤៤៧	២២.៦៩៥.៤៣០	៥.២០០.០១៧	២២,៩១%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២០,១២%	១៧,៣៦%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២៧.៨៩៥.៤៤៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង ២២.៦៩៥.៤៣០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់កើនឡើងចំនួន ៥.២០០.០១៧.០០០រៀល ស្មើនឹង ២២,៩១%។ មូលហេតុចម្បងនៃការកើនឡើងចំណេញក្នុងការិយបរិច្ឆេទដោយសារ ចំណូលពីកិច្ចសន្យាជាមួយអតិថិជនបានកើនឡើងចំនួន ៧.៤៤៥.០៩៨.០០០រៀល ស្មើនឹង ៩,៨០% រួមទាំងចំណូលផ្សេងៗក៏បានកើនឡើងចំនួន ៥.៣២៧.៩៤៦.០០០រៀល ស្មើនឹង ១៤៩,៣៧% ផងដែរ។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ភាពមិនប្រាកដប្រជានៃនយោបាយ និងសេដ្ឋកិច្ចសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រ ដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គភាពបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការថ្លឹងថ្លែងពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានស្ថានភាពល្អប្រសើរ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងំហានទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៧។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ក គឺចំណូលពី កិច្ចសន្យាជាមួយអតិថិជន (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៨៦,៦៥% នៃចំណូលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយសារតែ រ.ទ.ស.ក ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញភ្នំពេញ និងតំបន់ជុំវិញភ្នំពេញ និងតំបន់ជុំវិញភ្នំពេញផងដែរ។

ឃ-ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ក បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោល គឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រចាំប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត។ ដោយ រ.ទ.ស.ក មានហិរញ្ញប្បទានជាប្រចាំប័ណ្ណបរទេស ដូចនេះការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃរូបិយប័ណ្ណបរទេសក៏បានជះឥទ្ធិពលដល់លទ្ធផលចំណេញខាតរបស់ រ.ទ.ស.ក ផងដែរ។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ក ភាគច្រើនធ្វើឡើងដោយប្រាក់រៀល ដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ក មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ក មានប្រភពហិរញ្ញប្បទានចំនួន៤ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេររួមមាន៖ ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% ក្នុងមួយឆ្នាំ ហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ និង ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍បារាំង (AFD) មានកម្រិតអត្រាក្នុងចន្លោះ ០,៩០% ដល់ ២,៣០% ក្នុងមួយឆ្នាំ។

ដោយឡែកហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលគឺ ៖ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អឺរ៉ុប (EIB)។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ក ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ក ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចា។ ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះសកលផ្សេងៗបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពល ដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ក ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារបរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែមចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិយោគិន

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងៗត្រូវបង្ហាញទេ។

ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃ ១២ ខែ ១០ ឆ្នាំ ២០២២ ខែ ១០ ឆ្នាំ ២០២២ អ.ជ.ស.ក ព.ស. ២៥៧០
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២
បានអាន និងឯកភាព 



ហត្ថលេខា
ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ១២ ខែ ១០ ឆ្នាំ ២០២២ ខែ ១០ ឆ្នាំ ២០២២ អ.ជ.ស.ក ព.ស. ២៥៧០
រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២
បានអាន និងឯកភាព 



ហត្ថលេខា
អ៊ុន សារ៉ា
អភិបាល

ឧបសម្ព័ន្ធ ១

របាយការណ៍ហិរញ្ញវត្ថុ

សង្ខេបបណ្តោះអាសន្នសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

និង

របាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
និង

របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

មាតិកា

	ទំព័រ
១. សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល	១
២. របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ – ៥
៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៦ – ៨
៤. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ សង្ខេបចន្លោះពេល	៩ – ១០
៥. របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	១១
៦. របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	១២ – ១៤
៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	១៥ – ៤១

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល


ជាមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ” ឬ “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលរបាយការណ៍ស្តីពី បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល និងរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ព្រមទាំងកំណត់សម្គាល់ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលថាត្រូវបានរៀបចំឡើងលើរាល់ទិដ្ឋភាពជាសារវន្ត ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ៊ុន សាកាណ

អគ្គនាយក



ជេន ម៉ូលីន

អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុត្ថាន

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃចេញ ១៩ ខែ ឧសភា ឆ្នាំមី អដ្ឋស័ក ព.ស ២៥៧០

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៦



KPMG Cambodia Ltd
GIA Tower, Sopheap Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជូនចំពោះភាគហ៊ុនិករបស់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ.” ឬ “ក្រុមហ៊ុន”) ដែលបានបង្ហាញនៅទំព័រទី៦ ដល់ទី៤១ (ដែលតទៅហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) ដែលមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
- របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និង
- កំណត់សម្គាល់ពន្យល់ផ្សេងៗទៀត នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។



វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ នៃកម្ពុជាសម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្ត ដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានភារៈទទួលខុសត្រូវលើកិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្ត នូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឱ្យយើងខ្ញុំផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់ បញ្ហាជាសារវន្តទាំងឡាយដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះ យើងខ្ញុំមិនបញ្ចេញ មតិសវនកម្មនោះទេ។

មូលដ្ឋាននៃសេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ

ក្រុមហ៊ុនមិនបានធ្វើការវាយតម្លៃ ឬកំណត់ផលប៉ះពាល់ផ្នែកគណនេយ្យដែលកើតឡើងពី គម្រោងអត្ថប្រយោជន៍ សម្រាប់បុគ្គលិកបន្ទាប់ពីបញ្ចប់ការងារ ដែលត្រូវបានផ្តល់ជូនដល់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក ដែលរួមមាន ប្រាក់បំណាច់អត្ថប្រយោជន៍ចូលនិវត្តន៍ ដែលសមមូលនឹងទឹកប្រាក់ចំនួន៦ខែនៃប្រាក់បៀវត្សរ៍ចុងក្រោយ នៅពេល ចូលនិវត្តន៍ និងការទូទាត់ជាបន្តបន្ទាប់ទៅកាន់បុគ្គលិកដែលមានសិទ្ធិទទួលចំនួន ១០៩ នាក់ រហូតដល់អាយុចុងក្រោយ របស់ពួកគាត់។ ជាលទ្ធផល ក្រុមហ៊ុនមិនបានទទួលស្គាល់បំណុល ចំណាយ ឬធ្វើការបង្ហាញព័ត៌មានពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ទាក់ទិននឹងគម្រោងអត្ថប្រយោជន៍ទាំងនេះឡើយ។ បន្ថែមពីនេះ មានទ្រព្យ រោងចក្រ និងបរិក្ខារមួយចំនួន ទាក់ទិននឹងគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន១ និងជំហាន២ ដែលបាន បញ្ចប់ការសាងសង់ និងរួចរាល់សម្រាប់ដាក់ឱ្យប្រើប្រាស់ ដែលនៅពុំទាន់ត្រូវបានគណនារំលស់នៅឡើយ។

ផលប៉ះពាល់ហិរញ្ញវត្ថុពីបញ្ហាដូចបានរៀបរាប់ខាងលើ នៅមិនទាន់អាចកំណត់បាននៅឡើយ។ ដោយសារតែអវត្តមាន នៃព័ត៌មានដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចកំណត់បាននូវផលប៉ះពាល់ទាំងនោះ វាពុំអាចអនុវត្តទៅបានសម្រាប់ យើងខ្ញុំ ក្នុងការទទួលបាននូវភស្តុតាងត្រួតពិនិត្យ តាមរយៈការអនុវត្តនូវនីតិវិធីត្រួតពិនិត្យបន្ថែម ឬតាមមធ្យោបាយជំនួស ផ្សេងៗណាឡើយ។ អាស្រ័យហេតុនេះ យើងខ្ញុំមិនអាចកំណត់បានថាតើចាំបាច់ត្រូវមាននិយ័តកម្មដែរ ឬទេ ចំពោះ គណនីបំណុលលើអត្ថប្រយោជន៍បុគ្គលិក ចំណាយអត្ថប្រយោជន៍បុគ្គលិក ទ្រព្យ រោងចក្រ និងបរិក្ខារ ចំណាយរំលស់ ពន្ធពាក់ព័ន្ធ ប្រាក់ចំណេញរក្សាទុក រួមទាំងការបង្ហាញព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍សង្ខេបចន្លោះពេល។



សេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ

លើកលែងតែផលប៉ះពាល់ដែលអាចកើតមានឡើងពីបញ្ហា ដូចដែលបានរៀបរាប់នៅក្នុងកថាខណ្ឌស្តីពី មូលដ្ឋាននៃ សេចក្តីសន្និដ្ឋានមានលក្ខខណ្ឌ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមាន បញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឱ្យយើងខ្ញុំជឿថា របាយការណ៍សង្ខេបចន្លោះពេល មិនត្រូវបានរៀបចំជាសារវន្ត ស្របតាមស្តង់ដារអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះឡើយ។

ការទាញចំណាប់អារម្មណ៍-ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដែលចង្អុលបង្ហាញថាព័ត៌មានប្រៀបធៀបដែលបានបង្ហាញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានរាយការណ៍ឡើងវិញ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ មិនត្រូវបានកែប្រែបន្ថែមទៀតដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប

ដោយមិនរាប់បញ្ចូលការធ្វើនិយ័តកម្មដូចដែលបានពណ៌នាក្នុងកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ (ដែលមិនត្រូវបានបង្ហាញក្នុងរបាយការណ៍សង្ខេបចន្លោះពេលនេះ) ត្រូវបានត្រួតពិនិត្យ និងធ្វើសវនកម្ម ដោយសវនករផ្សេង ដែលបានបញ្ចេញសេចក្តីសន្និដ្ឋាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេប ចន្លោះពេលក្រុមហ៊ុនមិនមានបញ្ហា និងបញ្ចេញមតិសវនកម្ម នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ និងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រៀងគ្នាថា របាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។

ជាផ្នែកមួយនៃការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែល បានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យើងខ្ញុំបានត្រួតពិនិត្យលើការធ្វើនិយ័តកម្ម ដូចដែលបានពណ៌នាក្នុងកំណត់ សម្គាល់ ២០ ដែលត្រូវបានយកមកអនុវត្តដើម្បីរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ យើងខ្ញុំមិនត្រូវបានតែងតាំងឱ្យធ្វើការត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយចំពោះរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះ ពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឬចំពោះរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ (ដែលមិនត្រូវបានបង្ហាញក្នុង របាយការណ៍សង្ខេបចន្លោះពេលនេះ) នោះឡើយ ក្រៅតែពីនិយ័តកម្ម ដូចដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។



ហេតុដូចនេះហើយ យើងខ្ញុំមិនបញ្ចេញសេចក្តីសន្និដ្ឋាន ឬទម្រង់នៃការអះអាងណាមួយ លើរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូលនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលទាញ ចំណាប់អារម្មណ៍ខ្ញុំដែលបណ្តាលឱ្យយើងខ្ញុំជឿថា និយ័តកម្មនានាដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ២០ មាន ភាពមិនសមស្រប ឬអនុវត្តមិនបានត្រឹមត្រូវនោះឡើយ។

តំណាងក្រុមហ៊ុន ខេត្តីអ៊ីមជ្វី ខេមបូឌា

ឃឹម ឡុងឌី

Engagement Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យ រោងចក្រ និងបរិក្ខារ	៤	៣.២១៥.៦៣៨.០២៥	៣.១៦២.៩៨៦.៣៩៣	២.៩៣៩.៦៦៤.៤២៦
ទ្រព្យសកម្មអរូបី		៩.៦៨៦.៣៣៤	៨.២៨៧.៣៣៦	៩.០៨០.៥០៧
		<u>៣.២២៥.៣២៤.៣៥៩</u>	<u>៣.១៧១.២៧៣.៧២៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ		១២៨.១៨៣.៥១២	១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ		៣១.៧៤៩.៧៧០	១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១០	២៦.៧០៤.៤៥៧	៣៥.៦៦៥.៦៥៩	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យនិយោជិត		៣.៣៨៥.៨៩៣	៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៦៨.១១៨.៧៨៣	៦៦.៦៦១.៨២៧	៩៤.៩៦១.៣៦០
ពន្ធប្រចាំឆ្នាំជាទ្រព្យសកម្ម		៦.៤៧៥.៦០៤	-	៣.៧៩៧.៨៤៦
សាច់ប្រាក់ និងសមតុល្យនៅធនាគារ		៣៥.៣៤២.៦១៣	២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
		<u>២៩៩.៩៦០.៦៣២</u>	<u>២៧៤.៨៨៩.៥៧៤</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៥២៥.២៨៤.៩៩១</u>	<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
 នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
មូលធន និងបំណុល				
មូលធន				
ដើមទុន		៦៣៦.៦០១.៩៨៤	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧៣៩.៧៤៧.៤១៥	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ប្រាក់ចំណេញរក្សាទុក		១៣០.៥៦៣.៤៥៥	១០២.៦៦៨.០០៨	៣៨.៦២២.០៧៦
មូលធនសរុប		<u>១.៥០៦.៩១២.៨៥៤</u>	<u>១.៤៧៩.០១៧.៤០៧</u>	<u>១.៣៧២.៦១៧.៣៤០</u>
បំណុល				
បំណុលរយៈពេលវែង				
ប្រាក់កម្ចី	៧	៤១៨.៩៦៣.៨១០	៤២២.៧៥៤.២២៥	៤៤៣.៧២៧.០៩៩
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ	៨	៧២.២៣៥.៩៩៣	៧២.៧៣៨.២៤០	៧២.៦២៥.៩៦១
ពន្ធពន្យារជាបំណុល		១១០.៧៧៤.៨០៧	១០៦.៨៦០.៤៨៥	៩៧.៦០២.១៣៤
គណនីត្រូវទូទាត់ផ្សេងៗ	៩	៩៨.៨៨៩.២៣៨	១១១.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
		<u>៧០០.៨៦៣.៨៤៨</u>	<u>៧១៣.៩៤១.៨៩៩</u>	<u>៧០២.៩០៥.៧៦០</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
បំណុលរយៈពេលខ្លី				
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	៩	១៥០.៩៧៩.០១១	៨៦.៥១១.៧៤៩	២១២.៤៤៣.៥៤៦
ប្រាក់កម្ចី	៧	១.១៦៥.៣៩៣.០៧៣	១.១៥៨.៤៥៥.៧៥៨	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១០	១.១៣៦.២០៥	៥.៧៩១.០៩៣	៤.៣០៦.៣៥២
បំណុលពន្ធលើប្រាក់ចំណេញ		-	២.៤៤៥.៣៩៧	-
		១.៣១២.៥០៨.២៨៩	១.២៥៣.២០៣.៩៩៧	១.២០៣.៦៤២.១៨១
បំណុលសរុប		២.០១៨.៣៧២.១៣៧	១.៩៦៧.១៩៥.៨៩៦	១.៩០៦.៥៤៧.៩៤១
មូលធននិងបំណុលសរុប		៣.៥២៥.២៨៤.៩៩១	៣.៤៤៦.១៦៣.៣០៣	៣.២៧៩.១៦៥.២៨១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	កំណត់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	សម្គាល់	ពាន់រៀល	ពាន់រៀល
			(បានរាយការណ៍ឡើងវិញ)
ចំណូល			
ចំណូលពីកិច្ចសន្យាជាមួយអតិថិជន	១១	៨៣.៤០៧.៦១៥	៧៥.៩៦២.៥១៧
កម្រៃពីការសាងសង់		៣.៩៥៦.៥៦៧	៣.០៩៣.៤០១
ចំណូលផ្សេងៗ		៨.៨៩៤.៨៩៩	៣.៥៦៦.៩៥៣
		<u>៩៦.២៥៩.០៨១</u>	<u>៨២.៦២២.៨៧១</u>
ចំណាយ			
រំលស់		(១៦.៤៤៨.២២៤)	(១៥.១១០.៨៨៨)
ចំណាយថ្លៃភ្លើង		(១១.០០២.៤៨៩)	(១១.២៩៧.៤២៣)
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល			
និងចំណាយពាក់ព័ន្ធផ្សេងៗ		(២០.២២៤.១២៩)	(១៩.៤៤៥.៤៨៧)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៤.៥៩២.៦៩៣)	(៣.៩២៣.៧០៥)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញ			
ទឹកទៅតាមគេហដ្ឋាន		(១.៧៨៨.៨៣៨)	(១.៤៣៤.២២១)
ចំណាយជួសជុល និងថែទាំ		(២.៨៩៧.៨៣៣)	(៣.០៦៥.៣៩៧)
ចំណាយសេវាសាងសង់		(៣.០១៧.៦១២)	(២.៤៩៦.២២៦)
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៩៥១.១០២)	(១.៧៤៨.៦៨៦)
		<u>(៦១.៩២២.៩២០)</u>	<u>(៥៨.៥២២.០៣៣)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
ប្រាក់ចំណេញប្រតិបត្តិការ		៣៤.៣៣៦.១៦១	២៤.១០០.៨៣៨
ចំណូលហិរញ្ញប្បទាន	១២	៥.១៩៤.០៥៩	៨.១២៩.២៥៨
ចំណាយហិរញ្ញប្បទាន	១២	(៤.៦១០.៤៣៧)	(៤.៧៦៨.២៤៧)
ចំណូលហិរញ្ញប្បទានសុទ្ធ		<u>៥៨៣.៦២២</u>	<u>៣.៣៦១.០១១</u>
ប្រាក់ចំណេញមុនដកពន្ធ		៣៤.៩១៩.៧៨៣	២៧.៤៦១.៨៤៩
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(៧.០២៤.៣៣៦)	(៤.៧៦៦.៤១៩)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>២៧.៨៩៥.៤៤៧</u>	<u>២២.៦៩៥.៤៣០</u>
លទ្ធផលលម្អិតផ្សេងៗ ក្រោយដកពន្ធ		-	-
ប្រាក់ចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		<u>២៧.៨៩៥.៤៤៧</u>	<u>២២.៦៩៥.៤៣០</u>
ប្រាក់ចំណេញក្នុងមួយហ៊ុនសម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖			
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល	១៤	៣២០,៧៤	២៦០,៩៥
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនដែលថយចុះ	១៤	<u>៣២០,៧៤</u>	<u>២៦០,៩៥</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១				
ខែមករា ឆ្នាំ២០២៦	៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	១០២.៦៦៨.០០៨	១.៤៧៩.០១៧.៤០៧
ប្រាក់ចំណេញសម្រាប់				
ការិយបរិច្ឆេទ	-	-	២៧.៨៩៥.៤៨៧	២៧.៨៩៥.៤៨៧
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-
សមតុល្យនាថ្ងៃទី៣១				
ខែមីនា ឆ្នាំ២០២៦	<u>៦៣៦.៦០១.៩៨៤</u>	<u>៧៣៩.៧៤៧.៤១៥</u>	<u>១៣០.៥៦៣.៤៩៥</u>	<u>១.៥០៦.៩១២.៨៩៤</u>
សមតុល្យនាថ្ងៃទី១				
ខែមករា ឆ្នាំ២០២៥				
(បានរាយការណ៍ឡើងវិញ)	៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣៨.៦២២.០៧៦	១.៣៧២.៦១៧.៣៤០
ប្រាក់ចំណេញសម្រាប់				
ការិយបរិច្ឆេទ				
(បានរាយការណ៍ឡើងវិញ)	-	-	២២.៦៩៥.៤៣០	២២.៦៩៥.៤៣០
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែមីនា				
ឆ្នាំ២០២៥				
(បានរាយការណ៍ឡើងវិញ)	<u>៦២០.៧៥៩.១០៧</u>	<u>៧១៣.២៣៦.១៥៧</u>	<u>៦១.៣១៧.៥០៦</u>	<u>១.៣៩៥.៣១២.៧៧០</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	សម្រាប់ដំណាច់		
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់		
	កំណត់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	សម្គាល់	ពាន់រៀល	ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ប្រាក់ចំណេញមុនពន្ធដារ		៣៤.៩១៩.៧៨៣	២៧.៤៦១.៨៤៩
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី		៣២០.៥៤៦	២៩៣.៣៣២
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល			
និងជំនួយពន្យារផ្សេងៗ	៨	(៥០២.២៤៧)	(៥០២.៤៧៧)
រំលស់លើទ្រព្យ រោងចក្រ និងបរិក្ខារ	៤	១៦.១២៧.៦៧៨	១៤.៨១៧.៥៥៦
ចំណូលការប្រាក់	១២	(៦៤៣.២៧៧)	(១.១០៧.៦០១)
ចំណាយការប្រាក់	១២	៤.៦១០.៤៣៧	៤.៧៦៨.២៤៧
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ			
បរទេសដែលមិនទាន់កើតឡើង			
ជាក់ស្តែង		(៦.៧៧២.៧៣១)	(៧.៨៨៧.៧៤៩)
ទ្រព្យ រោងចក្រ និងបរិក្ខារ			
ដែលបានលុបចេញ	៤	-	៣១១.៦២៤
ចំណូលប្រតិបត្តិការមុន			
បម្រែបម្រួលដើមទុនបង្វិល		៤៨.០៦០.១៨៩	៣៨.១៥៤.៧៨១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

សម្រាប់ដំណាច់			
ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)			
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(១៧.៣១៦.២០០)	៥១.០៤៥.១៥៧
គណនីអតិថិជន និង			
គណនីត្រូវទទួលផ្សេងៗ		(១៣.៨០៨.២០០)	(៨២.៥៦៥.៧៩៧)
គណនីអ្នកផ្គត់ផ្គង់ និង			
គណនីត្រូវទូទាត់ផ្សេងៗ		១៦.៣៣៣.៣២២	៩.៩៩៦.៦៣១
កិច្ចសន្យាទ្រព្យសកម្ម		៨.៩៦១.២០២	១១.១៤៨.៧៦៦
កិច្ចសន្យាបំណុល		(៤.៦៥៤.៨៨៨)	៦២១.៩៩៩
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		៣៧.៥៧៥.៤២៥	២៨.៤០១.៥៣៧
ពន្ធលើប្រាក់ចំណេញបានបង់		(១២.០៣១.០១៧)	(៥.៧៣៣.៨៨៣)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		២៥.៥៤៤.៤០៨	២២.៦៦៧.៦៥៤
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យ រោងចក្រ និងបរិក្ខារ	៤	(១៦.៦៩០.៣១៣)	(៤៧.២៦៨.៧៨៦)
ការទិញទ្រព្យសកម្មអរូបី		(៣៣៩.៧៦៣)	(២៣៩.៦៦៧)
ការប្រាក់បានទទួល		(៣៥៦.១៧៧)	១.១០៧.៦០១
សាច់ប្រាក់ទទួលបានពីការទូទាត់			
ឥណទានផ្តល់ឱ្យនិយោជិត		៣៩.៨២៣	១៨៨.០០៨
ការដាក់ប្រាក់វិនិយោគរយៈពេលខ្លី		(២០.៧១៤.៣៧៦)	(២០.០៤៤.៦០១)
ប្រាក់ទទួលបានពីការវិនិយោគរយៈពេលខ្លី			
ដែលដល់កាលសារ		២០.២៥៦.៨៧៤	១៩.៧២២.៨៨៦
សាច់ប្រាក់សុទ្ធប្រើប្រាស់			
ក្នុងសកម្មភាពវិនិយោគ		(១៧.៨០៣.៩៣២)	(៤៦.៥៣៨.៥៥៩)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

	សម្រាប់ដំណាច់		
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់		
	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១២.២៣២.៥២៩	៤១.៤៨៣.៥៥០
ការប្រាក់បានបង់		(១.៥៣២.១៦០)	(១.៦៨០.៩៦១)
ការទូទាត់ប្រាក់ដើមនៃប្រាក់កម្ចី		(៧.២៧៣.២៧៩)	(១៥.៦៥២.៤៥០)
សាច់ប្រាក់សុទ្ធបានមកពី			
សកម្មភាពហិរញ្ញប្បទាន		៣.៤២៧.០៩០	២៤.១៥០.១៣៩
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល			
		១១.១៦៧.៥៦៦	២៨៣.២៣៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ			
		២៤.១៧៥.០៤៧	១៨.៤០៦.៦៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទរាយការណ៍ហិរញ្ញវត្ថុ			
		៣៥.៣៤២.៦១៣	១៨.៦៨៩.៩០០
ប្រតិបត្តិការសារវន្តដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរទៅទ្រព្យអរូបី		(១.៣៧៩.៧៨១)	-
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរពី/(ទៅ)សន្និធិ		១៦.១៥២.៤៤៣	(២២.២៦២.៧៣៦)
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុងទ្រព្យ រោងចក្រ និងបរិក្ខារ		៧២៧.៤៧៩	៥២៩.៦៣៨
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារមិនទាន់បង់ប្រាក់		៣៦.៥៨៨.៨៥៦	(១៤.០២២.១១២)
		៥២.០៨៨.៩៩៧	(៣៥.៧៥៥.២១០)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១. ព័ត៌មានអំពី រ.ទ.ស.ភ.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា “រ.ទ.ស.ភ.”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក.ស.ហ.វ.”) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ. ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ. គឺនៅអគារលេខ ៤៥ ផ្លូវលេខ ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មាននៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទប័ណ្ណមុខងាររបស់ រ.ទ.ស.ភ.។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ. គឺការផលិត និងការចែកចាយទឹកសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេច ក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ. គឺ៖

- វិនិយោគ កសាង ពង្រីក និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារ ដើម្បីបង្កើនផលិតផល និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃកម្ពុជា (“ស.គ.អ.ក”) ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” ។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរួមបញ្ចូលនូវរាល់ព័ត៌មានទាំងស្រុង របស់របាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជានោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើសរួមទាំង ព័ត៌មានរាយការណ៍ឡើងវិញក្នុងកំណត់សម្គាល់២០ ត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និង ប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈជាសារវន្ត ក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និង លទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយនាការបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានអនុម័ត និងផ្តល់សិទ្ធិបោះផ្សាយដោយ ក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

(ខ) រូបិយប័ណ្ណមុខងារ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់រៀល។ អ្នកគ្រប់គ្រងបានកំណត់ថាប្រាក់រៀលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវា បានឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

ចំនួនទាំងអស់ត្រូវបានបង្កត់ទៅពាន់រៀលដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

(គ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន និងចំនួន នៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែង អាចខុសពី ការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ប្រមាណ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៣. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលត្រូវបានយកមកអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល គឺដូចគ្នាទៅនឹងគោលនយោបាយដែលបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

៤. ទ្រព្យរោងចក្រនិងបរិក្ខារ

	សម្រាប់ដំណាច់	
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល
ផ្ទៃដី		
សមតុល្យនាដើមការិយបរិច្ឆេទហិរញ្ញវត្ថុ	៣.៩៣៥.២៣៦.៤១៨	៣.៦៥១.៤១៥.១០៥
ការទិញបន្ថែម	៥៤.០០៦.៦៤៨	៣៣.៧៧៦.៣០៨
ការផ្ទេរទៅជាទ្រព្យសកម្មអរូបី	(១.៣៧៩.៧៨១)	-
ការផ្ទេរពី/(ទៅ) សន្និធិ	១៦.១៥២.៤៤៣	(២២.២៦២.៧៣៦)
ការលុបចេញ	-	(៣១១.៦២៤)
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ (*)	<u>៨.០០៨.០១៥.៧២៨</u>	<u>៣.៦៦២.៦១៧.០៥៣</u>
រំលស់បង្គុះ		
សមតុល្យនាដើមការិយបរិច្ឆេទហិរញ្ញវត្ថុ	៧៧២.២៥០.០២៥	៧១១.៧៥០.៦៧៩
រំលស់សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ	១៦.១២៧.៦៧៨	១៤.៨១៧.៥៥៦
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ	<u>៧៨៨.៣៧៧.៧០៣</u>	<u>៧២៦.៥៦៨.២៣៥</u>
តម្លៃយោង		
សមតុល្យនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ	<u><u>៣.២១៩.៦៣៨.០២៥</u></u>	<u><u>២.៩៣៦.០៤៨.៨១៨</u></u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៤. ទ្រព្យរោងចក្រនិងបរិក្ខារ (ត)

(*) ក្នុងចំណោមសមតុល្យចុងក្រោយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះមានសមតុល្យទ្រព្យកំពុងបង្កើតចំនួន ១.៦៥៩.៧០៧.៩៧៩ ពាន់រៀល។

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុមានធាតុនានាដូចខាងក្រោម៖

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
ការទិញជាសាច់ប្រាក់	១៦.៦៩០.៣១៣	៤៧.២៦៨.៧៨៦
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរទៅទ្រព្យអរូបី	(១.៣៧៩.៧៨១)	-
ទ្រព្យ រោងចក្រ និងបរិក្ខារ បានផ្ទេរពី/(ទៅ)សន្និធិ	១៦.១៥២.៤៤៣	(២២.២៦២.៧៣៦)
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុងទ្រព្យ រោងចក្រ និងបរិក្ខារ	៧២៧.៤៧៩	៥២៩.៦៣៤
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារមិនទាន់បង់ប្រាក់	៣៦.៥៨៨.៨៥៦	(១៤.០២២.១១២)
	៥២.០៨៨.៩៩៧	(៣៥.៧៥៥.២១៤)
	៦៨.៧៧៩.៣១០	១១.៥១៣.៥៧២

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុដែលមានរយៈពេល ៩ខែ និង ១២ខែ (ឆ្នាំ២០២៥៖ ១២ខែ) ហើយទទួលបានការប្រាក់ក្នុងចន្លោះពី ៣,០០% ទៅ ៤,៥០% (ឆ្នាំ២០២៥៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៦. ទុនបម្រុង

	ដើមទុនបម្រុង ពាន់រៀល	ទុនបម្រុងតាមច្បាប់ ពាន់រៀល	ទុនបម្រុងទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	-	-	-	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	-	-	-	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧

យោងតាមលក្ខន្តិកៈ របស់ រ.ទ.ស.ភ. ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថា ប្រាក់ចំណេញរបស់ រ.ទ.ស.ភ. បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ – ៥%
- សម្រាប់ទុនបម្រុងទូទៅ – ៥%
- សមតុល្យដែលនៅសល់ សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៧. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
រយៈពេលវែង		
ក.ស.ហ.វ-ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ("JICA")	២៥.៥៤១.៦១៥	២៦.៨៣២.៥៩៥
ក.ស.ហ.វ-ធនាគារអភិវឌ្ឍន៍អាស៊ី ("ADB")	២២.៣៥៨.៧២២	២៣.៧៤៥.២៤៦
ធនាគារវិនិយោគអឺរ៉ុប ("EIB")	៣៧១.០៦៣.៤៧៣	៣៧២.១៧៦.៣៨៤
	<u>៤១៨.៩៦៣.៨១០</u>	<u>៤២២.៧៥៤.២២៥</u>
រយៈពេលខ្លី៖		
ក.ស.ហ.វ-JICA	១.១៦៦.២៩៤	១.២៤៤.២៤៧
ក.ស.ហ.វ-ADB	២.២៣៣.១៧២	២.៣៦៨.៧៣០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)		
ឥណទានលេខ ១១៧៤ ០១ P	១២៧.៤៦៤.៧៤៣	១៣៤.០៤០.៣២០
AFD ឥណទានលេខ ១១៧៦ ០១ S	៣៣៧.៤៤៩.០២៩	៣៣៧.៧០២.១៦៥
AFD ឥណទានលេខ ១២៤៤ ០១ M	៤៤៤.៩៨៣.៩១៧	៤៤៥.១៨៦.២៨៩
AFD ឥណទានលេខ ១២៧៣ ០១ P	២៣៥.១៥៧.៣២៤	២២២.៩៣១.៥៤៥
EIB	១៦.៩៣៨.៥៩៤	១៤.៩៨២.៤៦២
	<u>១.១៦៥.៣៩៣.០៧៣</u>	<u>១.១៥៨.៤៥៥.៧៥៨</u>
	<u><u>១.៥៨៤.៣៥៦.៨៨៣</u></u>	<u><u>១.៥៨១.២០៩.៩៨៣</u></u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៧. ប្រាក់កម្ចី (ត)

កាលស្ថានរបស់ប្រាក់កម្ចីទាំងនេះ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
រយៈពេលវែង		
ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	១៨.១៦១.៩៧៦	១៩.៣៨៤.៧០៧
ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៧០.០១០.៥៥០	៧០.៣៦១.៤៣៦
ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣៣០.៧៩១.២៨៤	៣៣៣.០០៨.០៨២
	<u>៤១៨.៩៦៣.៨១០</u>	<u>៤២២.៧៥៤.២២៥</u>
រយៈពេលខ្លី		
មិនលើសពី មួយឆ្នាំ	<u>១.១៦៥.៣៩៣.០៧៣</u>	<u>១.១៥៨.៤៥៥.៧៥៨</u>
	<u>១.៥៨៤.៣៥៦.៨៨៣</u>	<u>១.៥៨១.២០៩.៩៨៣</u>

បម្រែបម្រួលប្រាក់កម្ចីក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	១.៥៨១.២០៩.៩៨៣	១.៤៣០.៦១៩.៣៨២
ការបន្ថែម	១២.២៣២.៥២៩	៤១.៤៨៣.៥៥០
ចំណាយការប្រាក់	៤.៦១០.៤៣៧	៤.៧៦៨.២៤៧
ការប្រាក់ធ្វើមូលធនបន្ថែមកម្មទៅក្នុង		
ទ្រព្យ រោងចក្រ និងបរិក្ខារ	៧២៧.៤៧៩	៥២៩.៦៣៤
ការប្រាក់បានទូទាត់	(១.៥៣២.១៦០)	(១.៦៨០.៩៦១)
ប្រាក់ដើមបានទូទាត់	(៧.២៧៣.២៧៩)	(១៥.៦៥២.៤៥០)
ចំណេញពីអត្រាប្តូរប្រាក់ដែល		
មិនទាន់កើតឡើងជាក់ស្តែង	(៥.៦១៨.១០៦)	(៧.០១៨.២៨៧)
សមតុល្យនាចុងការិយបរិច្ឆេទ	<u>១.៥៨៤.៣៥៦.៨៨៣</u>	<u>១.៤៥៣.០៤៩.១១៥</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពី JICA ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ជំនួយពីរដ្ឋាភិបាល ពាន់រៀល (បានរាយការណ៍ឡើងវិញ)	ជំនួយពីផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	៥៤.៤៣៦.១៩៩	១០.៧៩០.៣០៩	៣.៥៧៣.៤១៩	៣.៩៣៨.៣១៣	៧២.៧៣៨.២៤០
រំលស់	-	(៤៦៣.២៥១)	(៣៣.១២៧)	(៥.៨៦៩)	(៥០២.២៤៧)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	<u>៥៤.៤៣៦.១៩៩</u>	<u>១០.៣២៧.០៥៨</u>	<u>៣.៥៤០.២៩២</u>	<u>៣.៩៣២.៤៤៤</u>	<u>៧២.២៣៥.៩៩៣</u>
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
រំលស់	-	(៤៦៣.២៥១)	(៣៣.១២៧)	(៦.០៩៩)	(៥០២.៤៧៧)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	<u>៥៤.៤៣៦.១៩៩</u>	<u>១២.១៨០.០៦៤</u>	<u>៣.៦៧២.៧៩៩</u>	<u>១.៨៣៤.៤២២</u>	<u>៧២.១២៣.៤៨៤</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

៩. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
រយៈពេលវែង – គណនីត្រូវទូទាត់ផ្សេងៗ		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩៨.៨៨៩.២៣៨	៩៦.៥៨៨.៩៤៩
គណនីត្រូវទូទាត់ទៅសាលារាជធានីភ្នំពេញ	-	១៥.០០០.០០០
	<u>៩៨.៨៨៩.២៣៨</u>	<u>១១១.៥៨៨.៩៤៩</u>
រយៈពេលខ្លី		
គណនីអ្នកផ្គត់ផ្គង់ – ភាគីតតិយជន	<u>៧០.៧៣៧.០៣១</u>	<u>២៨.៧០៨.៧៨៥</u>
គណនីត្រូវទូទាត់ផ្សេងៗ៖		
ប្រាក់បង្គរសម្រាប់ការលើកទឹកចិត្តបុគ្គលិក	១៦.២៦១.៣៣៤	១៣.៣៨៤.៧៦២
គណនីត្រូវទូទាត់ទៅសាលារាជធានីភ្នំពេញ	៥៦.៥០៩.៦៣៧	៣៤.៨២២.៣៩៦
ចំនួនត្រូវទូទាត់ទៅបុគ្គលិក	៧៣៤.៧០៤	៧២៦.៦៥១
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៧៩	៦៧.២៧៩
ពន្ធផ្សេងៗត្រូវទូទាត់	៣២៦.៤១៤	១.៤៥៧.៤០៦
គណនីត្រូវទូទាត់ផ្សេងៗ	<u>៦.៣៤២.៦១២</u>	<u>៧.៣៤៤.៤៧០</u>
	<u>៨០.២៤១.៩៨០</u>	<u>៥៧.៨០២.៩៦៤</u>
	<u>១៥០.៩៧៩.០១១</u>	<u>៨៦.៥១១.៧៨៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល (បានរាយការណ៍ឡើងវិញ)
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៥.៩៨៣.០២៧	៣.៩៨៥.០២៦
ចំណូលបង្គរពីការលក់ទឹកស្អាត	២០.៧២១.៤៣០	៣១.៦៨០.៦៣៣
	<u>២៦.៧០៤.៤៥៧</u>	<u>៣៥.៦៦៥.៦៥៩</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលបាន	(១.១៣០.៩២៧)	(៥.៧៨៥.៨១៥)
	<u>(១.១៣៦.២០៥)</u>	<u>(៥.៧៩១.០៩៣)</u>

១១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន

	សម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
ចំណូលពីការលក់ទឹកស្អាត (*)	៧៩.២៤០.០៦៨	៧៣.៣៣៤.៤៩៧
ចំណូលពីការតភ្ជាប់បណ្តាញ	២.៦៤៤.៤៨០	១.១៦៨.៧១៧
ចំណូលពីការផ្លាស់ប្តូរនាឡិកាទឹក	១.៤៦២.៣៧១	១.៣៩០.៧១៨
ចំណូលពីការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៦០.៦៩៦	៦៨.៥៨៥
	<u>៨៣.៤០៧.៦១៥</u>	<u>៧៥.៩៦២.៥១៧</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១១. ចំណូលពីកិច្ចសន្យាជាមួយអតិថិជន (ត)

(*) ចំណូលពីកិច្ចសន្យាជាមួយអតិថិជនលើការលក់ទឹកស្អាត ត្រូវបានបែងចែកតាមប្រភេទអតិថិជនដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
ចំណូលពីការលក់ទឹកស្អាត		
អ្នកប្រើប្រាស់តាមផ្ទះ	២៧.១៧៩.៧៣៩	២៦.៤១៩.៩៧៦
អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤៣.៩៧៤.៩៧៨	៣៨.៨៦៨.៨៧៦
គ្រឹះស្ថានសាធារណៈ និងអាជ្ញាធររដ្ឋស្វយ័ត	៥.៩០១.៨១៥	៦.០៧៣.៧៨៨
អ្នកតំណាងចែកចាយ និងបន្ទប់ជួល	២.២៣០.០៧៥	២.២២០.៤០០
បង្គត់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹក	១៩.៣៣៥	១៨.០០០
ការដក៖ ការលុបចោលវិក្កយបត្រ	(៦៥.៨៧៤)	(២៦៦.៥៤៣)
	<u>៧៩.២៤០.០៦៨</u>	<u>៧៣.៣៣៤.៤៩៧</u>

១២. ចំណូលហិរញ្ញប្បទានសុទ្ធ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	
	ពាន់រៀល	ពាន់រៀល
		(បានរាយការណ៍ឡើងវិញ)
ចំណូលហិរញ្ញប្បទាន៖		
ការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	៦៤៣.២៧៧	១.១០៧.៦០១
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	៤.៥៥០.៧៨២	៧.០២១.៦៥៧
	<u>៥.១៩៤.០៥៩</u>	<u>៨.១២៩.២៥៨</u>
ចំណាយហិរញ្ញប្បទាន៖		
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៦១០.៤៣៧)	(៤.៧៦៨.២៤៧)
	<u>៥៨៣.៦២២</u>	<u>៣.៣៦១.០១១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១២. ចំណូលហិរញ្ញប្បទានសុទ្ធ (ត)

- (ក) ចំណូលការប្រាក់សំដៅលើការប្រាក់ដែលបានទទួលពីគណនីសន្សំ និងគណនីតម្កល់ នៅឯធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់សំដៅដល់ការប្រាក់ពីឥណទានដែលទទួលបានពី AFD និងឥណទានបុត្រសម្ព័ន្ធដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានធ្វើមូលនិធិតាមរយៈឥណទានដែលទទួលបានពី ADB EIB និង JICA។

១៣. ពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ១% នៃប្រាក់ចំណូល ទៅតាមចំនួនពន្ធណាមួយដែលមានចំនួនធំជាង។

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានទូទាត់ទឹកប្រាក់ចំនួន ១២.០៣១.០១៧ ពាន់រៀល សម្រាប់ពន្ធលើប្រាក់ចំណេញ និងប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (សម្រាប់ការិយបរិច្ឆេទ៣ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៖ ៥.៧៣៣.៨៨៣ ពាន់រៀល)។

១៤. ប្រាក់ចំណេញក្នុងមួយហ៊ុន

(ក) ប្រាក់ចំណេញក្នុងមួយហ៊ុនគោល

មូលដ្ឋានប្រាក់ចំណេញក្នុងមួយហ៊ុនត្រូវបានគណនាដោយយកប្រាក់ចំណេញសម្រាប់ភាគហ៊ុនិករសរុប រ.ទ.ស.ភ. ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	សម្រាប់ដំណាច់	
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល
	(បានរាយការណ៍ឡើងវិញ)	
ប្រាក់ចំណេញបែងចែកទៅភាគហ៊ុនិក (ពាន់រៀល)	២៧.៨៩៥.៤៤៧	២២.៦៩៥.៤៣០
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល (រៀល)	<u>៣២០,៧៤</u>	<u>២៦០,៩៥</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១៤. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខ) ប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តភាពលើចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ. មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះប្រាក់ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនក្នុងមួយមូលដ្ឋាន។

១៥. ប្រតិបត្តិការសម្ព័ន្ធព្យាបាល

(ក) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាលសំខាន់ៗជាសាវរស្ត

	សម្រាប់ដំណាច់	
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់លើប្រាក់កម្ចី	៤.៦១០.៤៣៧	៤.៧៦៨.២៤៧

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់	
	ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	៦០១.៣៤៧	៦៣៥.៨៦២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៦. គោលនយោបាយ និងគោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះ ក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារ ការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់លើគោលដៅនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. ដោយសមភាគីមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ. ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាម គោលការណ៍ រ.ទ.ស.ភ. ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ. ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ. ងាយរងផលប៉ះពាល់ គឺតាមរយៈគណនីអតិថិជនអតិថិជន ហើយ រ.ទ.ស.ភ. ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយ ហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយ គណៈគ្រប់គ្រង។

(ខ) ហានិភ័យលំហូរទឹកប្រាក់ និងសន្ទនីយភាព

ហានិភ័យលំហូរទឹកប្រាក់ និងសន្ទនីយភាព កើនឡើងពីការគ្រប់គ្រង រ.ទ.ស.ភ. លើដើមទុនបង្វិល។ នេះ គឺជាហានិភ័យដែលនឹងធ្វើឱ្យ រ.ទ.ស.ភ. រងនូវការលំបាកក្នុងការបំពេញកាតព្វកិច្ចរបាយការណ៍ហិរញ្ញវត្ថុ នៅ ពេលដែលកំណត់សង។

រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងយ៉ាងសកម្មនៃប្រតិបត្តិការលំហូរទឹកប្រាក់របស់ខ្លួន និងមូលនិធិដែលមានស្រាប់ ដើម្បីធានាបាននូវរាល់ប្រតិបត្តិការ ការវិនិយោគ និងតម្រូវការហិរញ្ញប្បទាន បានចប់សព្វគ្រប់។ នៅក្នុង យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យសន្ទនីយភាព រ.ទ.ស.ភ. ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

១៦. គោលនយោបាយ និងគោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ. អាចនឹងខុសគ្នា ដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ. ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ. គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀតគឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ រ.ទ.ស.ភ. ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការលើវិវកម្ម

តម្រូវការលើការផ្គត់ផ្គង់ទឹក គឺផ្អែកលើបម្រែបម្រួលតាមរដូវកាល ដែលជាលទ្ធផលពីតម្រូវការខ្ពស់សម្រាប់ទឹកក្នុងអំឡុងរដូវប្រាំង។

១៨. ការរាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក ត្រូវបានរាយការណ៍តាមរបៀបដូចគ្នាទៅនឹងរបាយការណ៍ផ្ទៃក្នុងដែលដាក់ជូនដល់អ្នកមានភារៈក្នុងការសម្រេចចិត្តរបស់ រ.ទ.ស.ភ. ។ សម្រាប់អ្នកដែលទទួលខុសត្រូវសម្រាប់បែងចែកធនធាន និងវាយតម្លៃការអនុវត្តនៃប្រតិបត្តិការតាមផ្នែក ត្រូវបានកំណត់ជាគណៈគ្រប់គ្រងស្នូល។ រ.ទ.ស.ភ. ធ្វើប្រតិបត្តិការពាណិជ្ជកម្មតែមួយ និងប្រតិបត្តិការធុរកិច្ចទាក់ទងនឹងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។

១៩. កិច្ចសន្យាមូលធន

នាចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស រ.ទ.ស.ភ. មានកិច្ចសន្យាដើមទុនលើការចំណាយដើមទុននៃ៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៨៦.៨០៧.១៦៤	៣៥៦.២១៩.៥៦៧
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៣៦៣.៣០៣	៣.៣៦៣.៣០៣
ការទិញបំពង់ដែកស្វិតបរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៣៤.៨៣៦.៩៧៤	១.១៨៦.៤២០
	<u>៤២៥.០០៧.៤៤១</u>	<u>៣៦០.៧៦៩.២៩០</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២០. ការវាយតម្លៃលើឡើងវិញនៃព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសឆ្គងក្នុងរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទមុនៗ ដែលពាក់ព័ន្ធដូចខាងក្រោម៖

- ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ
 - ខ. ការចាត់ថ្នាក់លើគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ និងជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ
 - គ. ការបង្ហាញការ(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស
 - ឃ. ការបង្ហាញព័ត៌មានក្នុងរបាយការណ៍លំហូរទឹកប្រាក់
 - ង. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន
- កំហុសឆ្គងដូចបានពណ៌នាខាងក្រោម ត្រូវបានកែតម្រូវត្រឡប់ក្រោយ ហើយព័ត៌មានប្រៀបធៀបត្រូវបានរាយការណ៍ឡើងវិញ។

ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ រ.ទ.ស.ភ. បានរាយការណ៍នូវ ពន្ធពន្យារសុទ្ធជាបំណុលរៀងគ្នា ចំនួន ១១៤.៥៤៨.៣៧១ ពាន់រៀល និង ១០៥.១៤៦.៨៦១ ពាន់រៀល។ ក្រោយមក អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសឆ្គងទាក់ទងនឹងការគណនាបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ។ ធាតុនានាដែលរងផលប៉ះពាល់ពីបញ្ហានេះមានដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖

- ពន្ធពន្យារសុទ្ធជាបំណុល និងប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញលើស និងខ្វះរៀងគ្នាចំនួន ៧.៥៤៤.៧២៧ ពាន់រៀល។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៖

- ពន្ធពន្យារសុទ្ធជាបំណុលត្រូវបានបង្ហាញលើស ចំនួន ៧.៦៨៧.៨៨៦ ពាន់រៀល
- ចំណាយពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញលើស ចំនួន ១៤៣.១៥៩ ពាន់រៀល និង
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ៧.៦៨៧.៨៨៦ ពាន់រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ក. ការវាស់វែងនៃបំណុលពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ និងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៖

- ពន្ធពន្យារសុទ្ធជាបំណុលត្រូវបានបង្ហាញលើសចំនួន ៥.៣៨៨.១៦២ ពាន់រៀល
- ចំណាយពន្ធលើប្រាក់ចំណេញ ត្រូវបានបង្ហាញខ្វះចំនួន ២.១៥៦.៥៦៥ ពាន់រៀល និង
- ប្រាក់ចំណេញរក្សាទុក ត្រូវបានបង្ហាញខ្វះចំនួន ៥.៣៨៨.១៦២ ពាន់រៀល។

ខ. ការចាត់ថ្នាក់លើគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ និងជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ

- ១) រ.ទ.ស.ភ. បានរកឃើញកំហុសឆ្គងទៅលើការចាត់ថ្នាក់នៃចំណូលមិនទាន់ទទួលស្គាល់ ចំនួន ៥.៧៥៦.៤០២ ពាន់រៀល និង ៧៨០.៦៧៩ ពាន់រៀល រៀងគ្នា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤។ សមតុល្យទាំងនេះ ត្រូវបានបង្ហាញមិនត្រឹមត្រូវក្រោមគណនីត្រូវទូទាត់ផ្សេងៗ ជំនួយសិទ្ធិគណនីកិច្ចសន្យាបំណុល។ ជាលទ្ធផល កិច្ចសន្យាបំណុល ត្រូវបានបង្ហាញខ្វះ ហើយគណនីត្រូវទូទាត់ផ្សេងៗត្រូវបានបង្ហាញលើសរៀងគ្នា ដោយចំនួនខាងលើ។
- ២) យោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧ នៃក្រុមប្រឹក្សាភិបាលអណាគ្តិទី៨ ដែលបានប្រព្រឹត្តិឡើងនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលនឹងត្រូវទូទាត់ឱ្យសាលារាជធានី ភ្នំពេញក្នុងឆ្នាំ២០២៧ ចំនួន ១៥.០០០.០០០ ពាន់រៀល ត្រូវបានចាត់ថ្នាក់ក្រោមបំណុលរយៈពេលខ្លី ជំនួយសិទ្ធិ បំណុលរយៈពេលវែង។ ហេតុដូច្នេះ គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗរយៈពេលវែង និង រយៈពេលខ្លី ត្រូវបានបង្ហាញខ្វះនិងលើសរៀងគ្នា ចំនួន ១៥.០០០.០០០ ពាន់រៀល។
- ៣) រ.ទ.ស.ភ. បានរកឃើញកំហុសឆ្គងក្នុងការបង្ហាញខុសទីតាំងជួរឈរ រវាងសមតុល្យជំនួយពន្យារពី JICA និង ជំនួយពន្យារពីរដ្ឋាភិបាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល សមតុល្យជំនួយពន្យារពី JICA និងជំនួយពន្យារ ពីរដ្ឋាភិបាល ត្រូវបានបង្ហាញខ្វះ និងលើស ចំនួន ៧.២១៦.៨៩០ ពាន់រៀល ៨.៩៣៧.៣៨៩ ពាន់រៀល និង ៨.៥០៧.២៦៥ ពាន់រៀល រៀងៗគ្នា។ កំហុសឆ្គងនេះមិនបង្កផលប៉ះពាល់ដល់សមតុល្យសរុបនៃ “ជំនួយ ពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ” ដែលបានបង្ហាញក្នុងរបាយការណ៍នេះ ក្រោមកំណត់សម្គាល់ ៨ នោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃនៃព័ត៌មានប្រៀបធៀប (ត)

គ. ការបង្ហាញការ(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស

រ.ទ.ស.ភ. បានបង្ហាញនូវប្រាក់(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស ក្នុងធាតុផ្សេងៗរួមមាន ចំណូល និង ចំណូល/ចំណាយហិរញ្ញប្បទានសុទ្ធ ក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលសង្ខេបផ្សេងៗ។ បន្ទាប់ពីបាន ពិនិត្យលើគោលនយោបាយនៃការបង្ហាញព័ត៌មានគណនេយ្យ រ.ទ.ស.ភ. បានសម្រេចជ្រើសយកការវាយតម្លៃ ជាលទ្ធផល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចំណូលត្រូវបានបង្ហាញ លើសចំនួន ៣.៣៧០ ពាន់រៀល ហើយចំណូល/ចំណាយហិរញ្ញប្បទានសុទ្ធត្រូវបានបង្ហាញខ្វះចំនួន ៣.៣៧០ ពាន់រៀល។

ឃ. ការបង្ហាញក្នុងរបាយការណ៍លំហូរទឹកប្រាក់

រ.ទ.ស.ភ. បានរកឃើញកំហុសជាច្រើនក្នុងប្រមាណវិធីគណនា សម្រាប់ការបង្ហាញក្នុងរបាយការណ៍លំហូរ ទឹកប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដូចខាងក្រោម៖

- សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ បានបង្ហាញលើសចំនួន ៧.០៨៣.៣៨៩ ពាន់រៀល
- សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ បានបង្ហាញលើសចំនួន ៧.២៧១.៣៩៧ ពាន់រៀល និង
- សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន បានបង្ហាញលើសចំនួន ១៨៨.០០៨ ពាន់រៀល។

ប្រតិបត្តិការសាវ័ន្តដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពវិនិយោគ ត្រូវបានបង្ហាញលើសចំនួន ២៩.០៦៨.៦៣៩ ពាន់រៀល។ កំហុសឆ្គងទាំងនេះ ពុំមានផលប៉ះពាល់ដល់សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលឡើយ។

ង. ប្រាក់ចំណេញក្នុងមួយភាគហ៊ុន

ជាលទ្ធផល នៃចំណុច ក ខាងលើ ប្រាក់ចំណេញក្នុងមួយភាគហ៊ុនគោល និងប្រាក់ចំណេញក្នុងមួយភាគហ៊ុន ថយចុះ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ត្រូវបានធ្វើនិយ័តកម្ម ព្រមគ្នាទៅចំនួន ២៦០,៩៥ ពាន់រៀលក្នុងមួយភាគហ៊ុន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		
		ដែលបាន រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានរាយការណ៍ ឡើងវិញ ពាន់រៀល	ដែលបាន រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានរាយការណ៍ ឡើងវិញ ពាន់រៀល
មូលធន							
ប្រាក់ចំណេញរក្សាទុក	ក	៩៤.៩៨០.១២២	៧.៦៨៧.៨៨៦	១០២.៦៦៨.០០៨	៣១.០៧៧.៣៤៩	៧.៥៤៤.៧២៧	៣៨.៦២២.០៧៦
បំណុល							
បំណុលរយៈពេលវែង							
ពន្ធពន្យារសុទ្ធជាបំណុល	ក	១១៤.៥៤៨.៣៧១	(៧.៦៨៧.៨៨៦)	១០៦.៨៦០.៤៨៥	១០៥.១៤៦.៨៦១	(៧.៥៤៤.៧២៧)	៩៧.៦០២.១៣៤
គណនីត្រូវទូទាត់ផ្សេងៗ	ខ	៩៦.៥៨៨.៩៤៩	១៥.០០០.០០០	១១១.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦	-	៨៨.៩៥០.៥៦៦
បំណុលរយៈពេលខ្លី							
គណនីអ្នកផ្គត់ផ្គង់							
និងគណនីត្រូវទូទាត់ផ្សេងៗ	ខ	១០៧.២៦៨.១៥១	(២០.៧៥៦.៤០២)	៨៦.៥១១.៧៤៩	២១៣.២២៤.២២៥	(៧៨០.៦៧៩)	២១២.៤៤៣.៥៤៦
កិច្ចសន្យាបំណុល	ខ	៣៤.៦៩១	៥.៧៥៦.៤០២	៥.៧៩១.០៩៣	៣.៥២៥.៦៧៣	៧៨០.៦៧៩	៤.៣០៦.៣៥២
		៣១៨.៤៤០.១៦២	(៧.៦៨៧.៨៨៦)	៣១០.៧៥២.២៧៦	៤១០.៨៤៧.៣២៥	(៧.៥៤៤.៧២៧)	៤០៣.៣០២.៥៩៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយការណ៍ឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
		ដែលបាន រាយការណ៍កន្លងទៅ ចំណុច	និយ័តកម្ម ពាន់រៀល	បានវាយការណ៍ ឡើងវិញ ពាន់រៀល
ចំណូល				
ចំណូលពីការកិច្ចសន្យា				
ជាមួយអតិថិជន		៧៥.៩៦២.៥១៧	-	៧៥.៩៦២.៥១៧
កម្រៃពីការសាងសង់		៣.០៩៣.៤០១	-	៣.០៩៣.៤០១
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	គ	៣.៣៧០	(៣.៣៧០)	-
ចំណូលផ្សេងៗ		៣.៥៦៦.៩៥៣	-	៣.៥៦៦.៩៥៣
		<u>៨២.៦២៦.២៤១</u>	<u>(៣.៣៧០)</u>	<u>៨២.៦២២.៨៧១</u>
ចំណាយ				
រំលស់		(១៥.១១០.៨៨៨)	-	(១៥.១១០.៨៨៨)
ចំណាយថ្លៃភ្លើង		(១១.២៩៧.៤២៣)	-	(១១.២៩៧.៤២៣)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១៩.៤៤៥.៤៨៧)	-	(១៩.៤៤៥.៤៨៧)
ចំណាយវត្ថុធាតុដើម				
សម្រាប់ផលិតទឹកស្អាត		(៣.៩២៣.៧០៥)	-	(៣.៩២៣.៧០៥)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់				
បណ្តាញទឹកទៅតាមគេហដ្ឋាន		(១.៨៣៤.២២១)	-	(១.៨៣៤.២២១)
ចំណាយជួសជុល និងថែទាំ		(៣.០៦៥.៣៩៧)	-	(៣.០៦៥.៣៩៧)
ចំណាយសេវាសាងសង់		(២.៤៩៦.២២៦)	-	(២.៤៩៦.២២៦)
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៧៤៨.៦៨៦)	-	(១.៧៤៨.៦៨៦)
		<u>(៥៨.៥២២.០៣៣)</u>	<u>-</u>	<u>(៥៨.៥២២.០៣៣)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
		ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
ចំណុច				
ប្រាក់ចំណេញប្រតិបត្តិការ		២៤.១០៤.២០៨	(៣.៣៧០)	២៤.១០០.៨៣៨
ចំណូលហិរញ្ញប្បទាន	គ	៩.៦៣៣.៨៨៧	(១.៥០៤.៦២៩)	៨.១២៩.២៥៨
ចំណាយហិរញ្ញប្បទាន	គ	(៦.២៧៦.២៤៦)	១.៥០៧.៩៩៩	(៤.៧៦៨.២៤៧)
ចំណូលហិរញ្ញប្បទានសុទ្ធ		៣.៣៥៧.៦៤១	៣.៣៧០	៣.៣៦១.០១១
ប្រាក់ចំណេញមុនដកពន្ធ		២៧.៤៦១.៨៤៩	-	២៧.៤៦១.៨៤៩
ចំណាយពន្ធលើប្រាក់ចំណេញ	ក	(២.៦០៩.៨៥៤)	(២.១៥៦.៥៦៥)	(៤.៧៦៦.៤១៩)
ប្រាក់ចំណេញសុទ្ធ		២៤.៨៥១.៩៩៥	(២.១៥៦.៥៦៥)	២២.៦៩៥.៤៣០
សម្រាប់ការិយបរិច្ឆេទ		២៤.៨៥១.៩៩៥	(២.១៥៦.៥៦៥)	២២.៦៩៥.៤៣០

ប្រាក់ចំណេញក្នុងមួយហ៊ុនសម្រាប់ភាគហ៊ុនិករបស់ រ.ទ.ស.ភ. ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ប្រាក់ចំណេញក្នុងមួយ ភាគហ៊ុនគោល	ង	២៨៥,៧៤	(២៤,៨០)	២៦០,៩៤
ប្រាក់ចំណេញក្នុងមួយ ភាគហ៊ុនដែលថយចុះ	ង	២៨៥,៧៤	(២៤,៨០)	២៦០,៩៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
	ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ	២៧.៤៦១.៨៤៩	-	២៧.៤៦១.៨៤៩
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី	២៩៣.៣៣២	-	២៩៣.៣៣២
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយពន្យារផ្សេងៗ	(៥០២.៤៧៧)	-	(៥០២.៤៧៧)
រំលស់លើទ្រព្យ រោងចក្រ និងបរិក្ខារ	១៤.៨១៧.៥៥៦	-	១៤.៨១៧.៥៥៦
ចំណូលការប្រាក់	(៩.៦៣៣.៨៨៧)	៨.៥២៦.២៨៦	(១.១០៧.៦០១)
ចំណាយការប្រាក់	៦.២៧៦.២៤៦	(១.៥០៧.៩៩៩)	៤.៧៦៨.២៤៧
ប្រាក់ចំណេញពីការប្តូររូបិយប័ណ្ណ បរទេសដែលមិនបានប្រើសុទ្ធ	-	(៧.៨៨៧.៧៤៩)	(៧.៨៨៧.៧៤៩)
ទ្រព្យ រោងចក្រ និងបរិក្ខារ ដែលបានលុបចេញ	៣១១.៦២៤	-	៣១១.៦២៤
ចំណូលប្រតិបត្តិការមុន បម្រែបម្រួលដើមទុនបង្វិល	៣៩.០២៤.២៤៣	(៨៦៩.៤៦២)	៣៨.១៥៤.៧៨១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
	ដែលបាន រាយការណ៍កន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ	២៨.៧៨២.៤២១	២២.២៦២.៧៣៦	៥១.០៤៥.១៥៧
គណនីអតិថិជន និង គណនីត្រូវទទួលផ្សេងៗ	(៨២.២៨៨.៣១១)	(២៧៧.៤៨៦)	(៨២.៥៦៥.៧៩៧)
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	៣៩.០៨២.០១៨	(២៩.០៨៥.៣៨៧)	៩.៩៩៦.៦៣១
កិច្ចសន្យាទ្រព្យសកម្ម	១១.១៤៨.៧៦៦	-	១១.១៤៨.៧៦៦
កិច្ចសន្យាបំណុល	(២២៤.២១១)	៨៤៦.២១០	៦២១.៩៩៩
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ	៣៥.៤៨៨.៩២៦	(៧.០៨៣.៣៨៩)	២៨.៤០៥.៥៣៧
ពន្ធលើប្រាក់ចំណេញបានបង់	(៥.៧៣៣.៨៨៣)	-	(៥.៧៣៣.៨៨៣)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	២៩.៧៥៥.០៤៣	(៧.០៨៣.៣៨៩)	២២.៦៧១.៦៥៤
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យ រោងចក្រ និងបរិក្ខារ	(៥៤.០៧៤.៦៨៩)	៦.៨០៥.៩០៣	(៤៧.២៦៨.៧៨៦)
ការទិញទ្រព្យសកម្មអរូបី	(២៣៩.៦៦៧)	-	(២៣៩.៦៦៧)
ការប្រាក់បានទទួល	៨៣០.១១៥	២៧៧.៤៨៦	១.១០៧.៦០១
សាច់ប្រាក់ទទួលបានពីការទូទាត់			
ឥណទានផ្តល់ឱ្យនិយោជិត	-	១៨៨.០០៨	១៨៨.០០៨
ការដាក់ប្រាក់វិនិយោគរយៈពេលខ្លី	-	(២០.០៤៤.៦០១)	(២០.០៤៤.៦០១)
ប្រាក់ទទួលបានពីការវិនិយោគរយៈពេលខ្លី	(៣២១.៧១៥)	២០.០៤៤.៦០១	១៩.៧២២.៨៨៦
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៥៣.៥០៥.៩៥៦)	៧.២៧១.៣៨៧	(៤៦.២៣៤.៥៦៩)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
	ដែលបាន វាយតម្លៃកន្លងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់បានមកពីប្រាក់កម្ចី	៤១.៤៨៣.៥៥០	-	៤១.៤៨៣.៥៥០
ការប្រាក់បានបង់	(១.៦៨០.៩៦១)	-	(១.៦៨០.៩៦១)
សាច់ប្រាក់ទទួលបានពីការទូទាត់ ឥណទានផ្តល់ឱ្យនិយោជិត	១៨៨.០០៨	(១៨៨.០០៨)	-
ការទូទាត់ប្រាក់ដើមនៃប្រាក់កម្ចី	(១៥.៦៥២.៤៥០)	-	(១៥.៦៥២.៤៥០)
សាច់ប្រាក់សុទ្ធបានមកពី សកម្មភាពហិរញ្ញប្បទាន	២៤.៣៣៨.១៤៧	(១៨៨.០០៨)	២៤.១៥០.១៣៩
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	២៨៣.២៣៤	-	២៨៣.២៣៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅដើមការិយបរិច្ឆេទ	១៨.៤០៦.៦៦៦	-	១៨.៤០៦.៦៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅចុងការិយបរិច្ឆេទវាយតម្លៃឡើងវិញ	១៨.៦៨៩.៩០០	-	១៨.៦៨៩.៩០០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២០. ការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបធាតុដែលរងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញនៃព័ត៌មានប្រៀបធៀប និងការធ្វើនិយ័តកម្មនៃកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖ (ត)

របាយការណ៍លំហូរទឹកប្រាក់ (ត)

ប្រតិបត្តិការសាវត្ថុដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពវិនិយោគ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥		
	ដែលបាន វាយតម្លៃក្នុងទៅ ពាន់រៀល	និយ័តកម្ម ពាន់រៀល	បានវាយតម្លៃ ឡើងវិញ ពាន់រៀល
ទ្រព្យ រោងចក្រ និងបរិក្ខារ			
បានផ្ទេរពី/(ទៅ)សន្និធិ	(២២.២៦២.៧៣៦)	-	(២២.២៦២.៧៣៦)
មូលធនបន្ថែមកម្មការប្រាក់ទៅក្នុង			
ទ្រព្យ រោងចក្រ និងបរិក្ខារ	៥២៩.៦៣៤	-	៥២៩.៦៣៤
ការទិញ ទ្រព្យ រោងចក្រ និងបរិក្ខារ			
មិនទាន់បង់ប្រាក់	(៤៣.០៩០.៧៥១)	២៩.០៦៨.៦៣៩	(១៤.០២២.១១២)
	(៦៤.៨៥៣.៨៥៣)	២៩.០៦៨.៦៣៩	(៣៥.៧៨៥.២១៤)

២១. យថាភាពពន្ធ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រ.ទ.ស.ភ. បានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) លើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ លិខិតនោះបានដាក់ពិន័យចំពោះការទូទាត់ខ្វះលើពន្ធលើប្រាក់ចំណេញ ក្នុងចំនួនទឹកប្រាក់ ២.៨១៧.១៤១.៤៦៦ រៀល និងអាករលើតម្លៃបន្ថែមក្នុងចំនួនទឹកប្រាក់ ១.៣៧១.២២៧.៦១៧ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ជ. នៅឡើយទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២១. យថាភាពពន្ធ (ត)

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រ.ទ.ស.ភ. បានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញពី អ.ព.ដ. លើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ លិខិតនោះបានដាក់ពិន័យលើការទូទាត់ខ្វះលើពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម ពន្ធភាគទុកលើសេវាកម្មអត្រា១៥% ក្នុងទឹកប្រាក់សរុបចំនួន ៥.២២៥.៣៤៧.២២៣ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ដ. នៅឡើយទេ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រ.ទ.ស.ភ. បានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញពី អ.ព.ដ. លើសវនកម្មពន្ធមានកម្រិតសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ លិខិតនោះបានដាក់ពិន័យលើការទូទាត់ខ្វះលើអាករលើតម្លៃបន្ថែមក្នុងទឹកប្រាក់សរុបចំនួន ៨.៧៤៣.៦២៩.១៤៨ រៀល។ រ.ទ.ស.ភ. បានដាក់លិខិតតវ៉ានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ រ.ទ.ស.ភ. ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ដ. នៅឡើយទេ។

គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ. ជឿជាក់ថា ពួកគេអាចមានប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាពនូវជំហររបស់ខ្លួនទៅកាន់ អ.ព.ដ. ដោយមានការគាំទ្រដោយភស្តុតាងដ៏រឹងមាំដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ហេតុដូច្នេះ គ្មានសំវិធានធនត្រូវបានកាត់ត្រាពាក់ព័ន្ធនឹងចំណាយបង្កលើការពិន័យពន្ធនោះទេ។

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានា គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធដាក់លាក់មួយចំនួន តម្រូវឱ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនប្តេជ្ញាអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗគ្នា។

និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផល នៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទៅតាមករណីជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

២២. ឧបករណ៍ហិរញ្ញវត្ថុ – តម្លៃសមស្រប

រ.ទ.ស.ភ. ពុំបានធ្វើការលាតត្រដាងអំពី ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល ហិរញ្ញវត្ថុ ព្រោះតម្លៃយោងមានតម្លៃប្រហាក់ប្រហែលយ៉ាងសមហេតុផលទៅនឹងតម្លៃសមស្រប។

២៣. ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទរាយការណ៍

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកនៅក្នុងទុនបម្រុង ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិកចំនួន ១១.៥០៤.៥១៦ ពាន់រៀល
- សម្រាប់ទុនបម្រុងតាមច្បាប់ – ៥% ចំនួន ៤.៧៤៩.០០៦ ពាន់រៀល
- សម្រាប់ទុនបម្រុងទូទៅ – ៥% ចំនួន ៤.៧៤៩.០០៦ ពាន់រៀល
- សមតុល្យដែលនៅសល់ សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍន៍ចំនួន ១.៩៧៣.១១២ ពាន់រៀល។

នៅថ្ងៃដដែលក្រុមប្រឹក្សាភិបាលបានស្នើឡើង ហើយភាគទុនិកបានអនុម័តលើភាគលាភចំនួន ៣៣០ រៀល ក្នុងមួយហ៊ុន សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ភាគលាភសរុបបាន ប្រកាសមានចំនួន ៤.៣០៥.១៧១.៧៥០ រៀល ជូនដល់ភាគហ៊ុនិកកងកដន និង ២៤.៣៩៥.៩៧១.៧១០ រៀល ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)



: + ៨៥៥ (៣១) ៩៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា